


សតិសម្បជញ្ញៈ និង អធ្យាប័នម្តីងម៉ាត់



សតិសម្បជញ្ញៈ និង អធ្យាប័នម្តីងម៉ាត់

អធ្យាប័នម្តីងម៉ាត់ (consigne) របស់ លោក ហ៊ុន សែន ចំពោះ ទៅ លោក កឹម សុខា តើ វា អាច ចោទ ជា សំនួរ នៅ ក្នុង សតិ សម្បជញ្ញៈ របស់ លោក កឹម សុខា ដែរ ឬទេ ?

រឿង ហ្នេះ វា អាស្រ័យ ទៅ លើ ការបែងចែក ច្បាស់លាស់ នៃ ប្រយោជន៍ជាតិ និង ប្រយោជន៍ផ្ទាល់ខ្លួន របស់ លោក កឹម សុខា ខា។ បើ លោក កឹម សុខា គាត់ យក ប្រយោជន៍ជាតិ ជា គោល ការណ៍ សំខាន់ ច្បាស់ ជា សតិសម្បជញ្ញៈ របស់គាត់ ជា អ្នក ស ង្គ្រោះជាតិ វា នឹង បំភ្លឺ គតិ (voie morale) របស់គាត់។ តែ បើ លោក កឹម សុខា គាត់ ទុក ប្រយោជន៍ផ្ទាល់ខ្លួន ជា ត្រឹមត្រូវ ច្បាស់ ជា អធ្យាប័នម្តីងម៉ាត់ របស់ លោក ហ៊ុន សែន វា ជា ច្បាប់ សំរាប់ គាត់ យក មក អនុវត្ត ជា ដាច់ខាត។

តែ យើង ដឹង ថា នៅ ស្រុកខ្មែរ សព្វថ្ងៃ សីមា រវាង ប្រយោជន៍ ជាតិ និង ប្រយោជន៍ផ្ទាល់ខ្លួន វា គ្មាន មាន ខ្សែ គូស ពិស្តារ នោះឡើយ ព្រោះ នៅ ស្រុកខ្មែរ វា គ្មាន នីតិវដ្ត ដែល នាំ អោយ អ្នកខ្លាំង ជា ម្ចាស់ នៃ ច្បាប់ ឯចំណែក អ្នកខ្សោយ ជា អ្នក ទទួលរង គ្រោះ នឹង ការរំលោភ របស់ អ្នកខ្លាំង ហើយ ស្រុកខ្មែរ ជា ប្រទេសក្រ ដូច្នោះ សេចក្តីត្រូវការ នៃ ជីវសាស្ត្រ (besoin biologique) របស់ បុគ្គល ម្នាក់ៗ វា ជា សេចក្តីត្រូវការ ទី១ សំ

